



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ព្រះរាជាណាចក្រកម្ពុជា

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់

ក្រសួងមហាផ្ទៃ

លេខ ១៥៩ ប្រក.សហវ-ជនស-បដ

ប្រកាសអនុក្រឹត្យ
ស្តីពី

ការកាត់កិច្ចការរ៉ាប់រងការពារទទួលខុសត្រូវការងារ

រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០០៩

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ក្រសួងមហាផ្ទៃ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៩៦ ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្តីពីការតែងតាំងនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧៦ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
- បានឃើញអនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ លេខ ៨៦/អនក្រ/បក ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ១៩៩៧
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យ លេខ ១០៦ អនក្រ.ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០០១ ណែនាំអនុវត្តច្បាប់ស្តីពីការធានារ៉ាប់រង
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

សំណើ

ប្រការ ១ :

ការធានារ៉ាប់រងលើការទទួលខុសត្រូវការងារ មានសារៈសំខាន់ក្នុងកិច្ចការពារផលប្រយោជន៍របស់គតិយជន ទាំងឡាយដែលរស់នៅក្នុង ឬ ជុំវិញការងារ ឬ ធ្វើដំណើរឆ្លងកាត់ ឬ ក្បែរការងារ ។ រាល់រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលជា ម្ចាស់ការងារ អ្នកម៉ៅការ អ្នកម៉ៅការបន្ត មានភារកិច្ចទទួលខុសត្រូវចំពោះគ្រោះថ្នាក់ទាំងឡាយ ទោះបីលើរូបរាងកាយក្តី ឬ ស្លាប់ក្តី ឬ ទ្រព្យសម្បត្តិក្តី របស់គតិយជនដែលបានបង្កឡើង ដោយសកម្មភាពរបស់ការងារ ។

ប្រការ ២ :

គ្រប់ការងារសាងសង់ ជួសជុល តម្លើងទាំងអស់ ដែលទទួលខុសត្រូវដោយសហគ្រិន អ្នកម៉ៅការ ឬ អ្នកម៉ៅ ការបន្ត ចាំបាច់ត្រូវមានការធានារ៉ាប់រងលើការទទួលខុសត្រូវការងារ ។

ប្រភេទការងារដែលត្រូវបានលើកលែងមិនចាំបាច់មានការធានារ៉ាប់រងលើការទទួលខុសត្រូវមាន :

- ការងារសាងសង់ដែលដំណើរការដោយស្ថាប័នរដ្ឋាភិបាល

- ការងារសាងសង់ ជួសជុល តម្លើង ដែលទទួលបន្ទុកដោយនីតិបុគ្គលនៃនីតិសាធារណៈ ដើម្បី ផលប្រយោជន៍សាធារណៈ ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងរៀបចំដែនដីឥរិយាបថ និង សំណង់ អះអាងថាមានលទ្ធភាពជួសជុលសងបានឆាប់រហ័ស និង គ្រប់គ្រាន់នូវការខូចខាតទាំងឡាយ ។

- ការងារសាងសង់ជួសជុលតែលំអតូចតាច ដែលមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ ។

ប្រការ ៣ :

កម្រិតទឹកប្រាក់កាតព្វកិច្ចធានារ៉ាប់រងអប្បបរមាសម្រាប់ការងារត្រូវកំណត់ដូចខាងក្រោម:

- ៥ ០០០ ដុល្លារអាមេរិកជាកម្រិតទឹកប្រាក់កាតព្វកិច្ចធានារ៉ាប់រងអប្បបរមាសម្រាប់រូបរាងកាយ ឬ ស្លាប់ ក្នុងមនុស្សម្នាក់
- ២៥ ០០០ ដុល្លារអាមេរិកជាកម្រិតទឹកប្រាក់កាតព្វកិច្ចធានារ៉ាប់រងអប្បបរមាសម្រាប់រូបរាងកាយ ឬ ស្លាប់ ក្នុងគ្រោះថ្នាក់មួយករណី
- ១០ ០០០ ដុល្លារអាមេរិកជាកម្រិតទឹកប្រាក់កាតព្វកិច្ចធានារ៉ាប់រងអប្បបរមាសម្រាប់ការខូចខាតទ្រព្យសម្បត្តិ ។

ប្រការ ៤ :

ការងារសំណង់ដែលប្រើប្រាស់ថវិកាឯកជន នៅពេលផ្តល់លិខិតអនុញ្ញាតសាងសង់ ក្រសួងរៀបចំដែនដីឥរិយាបថ និង សំណង់ ឬ មន្ទីររៀបចំដែនដីឥរិយាបថនិងសំណង់ និង សុរិយោដីខេត្ត-ក្រុង មានភារកិច្ចណែនាំដល់ម្ចាស់ សំណង់ឱ្យចុះកិច្ចសន្យាតែជាមួយសហគ្រិន អ្នកម៉ៅការ ឬ អ្នកម៉ៅការបន្តណាដែលមានការធានារ៉ាប់រងលើការទទួលខុសត្រូវ ការងារ ។ ការងារសាងសង់និងមិនអាចមានដំណើរការបានទេ ដកបណ្តាញការងារនោះនៅមិនទាន់មានកាតព្វកិច្ចធានារ៉ាប់រង លើការទទួលខុសត្រូវការងារ ។

ប្រការ ៥ :

គម្រោងសាងសង់ទាំងឡាយណាដែលមិនស្ថិតក្នុងប្រភេទការដ្ឋានដែលត្រូវបានលើកលែងពីកាតព្វកិច្ចធានារ៉ាប់រង ដូចមានចែងក្នុងប្រការ ២ ដោយប្រើប្រាស់គម្រោងថវិការដ្ឋ ឬ ថវិកាជំនួយនានា ក្រោយពេលដេញថ្លៃបាន អ្នកដេញថ្លៃបាន ត្រូវភ្ជាប់មកជាមួយសំណុំឯកសារដេញថ្លៃ នូវកំណត់សំអាងបណ្តោះអាសន្ន ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងណាមួយ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ជាក់អំពីការធានារ៉ាប់រងលើការទទួលខុសត្រូវការដ្ឋាន ។ ក្នុងករណី សំណុំឯកសារមិនបានភ្ជាប់មកជាមួយនូវកំណត់សំអាងបណ្តោះអាសន្នទេនោះ អ្នកស្នើសុំដេញថ្លៃនោះមិនមានសិទ្ធិទទួល បាននូវគម្រោងសាងសង់យកទៅបើកការដ្ឋានឡើយ ។ កំណត់សំអាងបណ្តោះអាសន្ននេះ នឹងត្រូវជំនួសដោយវិញ្ញាបនបត្រធានា រ៉ាប់រងវិញនៅពេលបើកការដ្ឋានសាងសង់ ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងមិនផ្តល់ថវិកាទេ ដល់បណ្តាគម្រោងសុំទូទាត់ថ្លៃសាងសង់មិនមានភ្ជាប់ជាមួយ សំណុំឯកសារធានារ៉ាប់រង ។

ប្រការ ៦ :

នៅពេលសុំបើកការដ្ឋាន ម្ចាស់សំណង់ ត្រូវបង្ហាញឯកសារធានារ៉ាប់រងជាបានចុះកិច្ចសន្យាធានារ៉ាប់រង ជាមួយក្រុមហ៊ុនធានារ៉ាប់រងណាមួយដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវនៅព្រះរាជាណាចក្រ កម្ពុជាច្បាស់ហើយ ។ បើសំណុំឯកសារ ពុំមានភ្ជាប់ជាមួយនូវកំណត់សំអាង ឬ វិញ្ញាបនបត្រធានារ៉ាប់រងទេ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ឬ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត-ក្រុង មិនចេញលិខិតអនុញ្ញាតបើកការដ្ឋានឡើយ ។

ប្រការ ៧ :

ពេលការដ្ឋានកំពុងដំណើរការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ឬ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត-ក្រុង និង អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន មានកិច្ចត្រួតពិនិត្យផ្ទាល់ដល់ការដ្ឋាន និង សួររក វិញ្ញាបនបត្រធានារ៉ាប់រង ។ ក្នុងករណីគ្មានវិញ្ញាបនបត្រធានារ៉ាប់រងដែលតម្រូវទេនោះ ក្រុមត្រួតពិនិត្យការដ្ឋាននៅមូលដ្ឋាននោះ ត្រូវបញ្ឈប់សកម្មភាពការដ្ឋានជាបណ្តោះអាសន្ន ហើយតម្រូវឱ្យទិញធានារ៉ាប់រង ។ ប្រសិនបើនៅតែមិនព្រមអនុវត្តតាម នឹងត្រូវ ទទួលរងនូវការពិន័យតាមមាត្រា ៥២ នៃច្បាប់ស្តីពីការធានារ៉ាប់រង ។

ប្រការ ៨ :

ក្នុងករណីដែលអ្នកធានារ៉ាប់រងបានលុបចោលការធានារ៉ាប់រង ដោយអ្នកត្រូវបានធានារ៉ាប់រងមិនបានបង់នូវបុព្វលាភ រ៉ាប់រង ឬ ដោយការមិនគោរពតាមលក្ខខ័ណ្ឌធានារ៉ាប់រង នោះអ្នកធានារ៉ាប់រងត្រូវជូនដំណឹងពីការលុបការធានារ៉ាប់រងនេះ ដល់ក្រសួង ដែនដីនគរូបនីយកម្ម និង សំណង់ និង មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត-ក្រុង និងអាជ្ញាធរមានសមត្ថកិច្ច នៅមូលដ្ឋាន ។

ប្រការ ៩ :

ក្នុងករណីដែលមធ្យោបាយដឹកជញ្ជូនមានការធានារ៉ាប់រងតិចតួច បានបង្កគ្រោះថ្នាក់ក្នុងការដ្ឋានដែលមាន ការធានារ៉ាប់រងលើការទទួលខុសត្រូវការដ្ឋាន នោះអ្នកធានារ៉ាប់រងមធ្យោបាយដឹកជញ្ជូន ត្រូវទទួលច្រើនសំណងជាមុន ៥-

